

គ្រួសារ គឺជាអ្វីគ្រប់យ៉ាងសម្រាប់អ្នក!



ការផ្តល់នូវសុខុមាលភាព និងបំពេញនូវក្តីសុបិន្តរបស់គ្រួសារ គឺជារឿងមួយដ៏សំខាន់នៅក្នុងជីវិតរបស់អ្នក។ ការខកខានមិនបានបំពេញនូវសេចក្តីប្រាថ្នាទាំងនេះ គឺជារឿងមួយដ៏គួរឲ្យបារម្ភសម្រាប់អ្នកផងដែរ។

គម្រោង "Family Shield" នឹងផ្តល់ជូនអ្នកនូវភាពស្ងប់ចិត្ត ដោយជួយអ្នក ធានានូវបំណងប្រាថ្នាទាំងនេះ បើទោះបីជាគ្មានវត្តមានរបស់អ្នកក៏ដោយ។



តើអ្វីជាគម្រោង "Family Shield"?

គម្រោង "Family Shield" គឺជាផែនការសន្សំដែលមានភាពបត់បែនដោយផ្តល់ជូនអ្នកនូវទឹកប្រាក់ទទួលបានតាមកាលកំណត់ និងការការពារបន្ថែមដ៏សម្បូរបែបផ្សេងទៀតសម្រាប់គ្រួសាររបស់អ្នកលើសពីការសន្សំ។

អត្ថប្រយោជន៍ ៥ យ៉ាងដែលអ្នកគួរជ្រើសយក គម្រោង "Family Shield"



១. ទឹកប្រាក់ទទួលបានតាមកាលកំណត់

ទទួលបានទឹកប្រាក់ត្រឡប់មកវិញរហូតដល់ ២០% បន្ថែមពីការសន្សំរបស់លោកអ្នក ក្នុងខណៈដែលយើងកំពុងការពារអ្នក និងគ្រួសាររបស់អ្នក។



២. ទឹកប្រាក់សន្សំដែលមានការធានានៅថ្ងៃផុតកំណត់

ធានានូវក្តីសុបិន្តរយៈពេលវែងសម្រាប់គ្រួសាររបស់អ្នក ទោះគ្មានវត្តមានរបស់អ្នកក៏ដោយ។



៣. អត្ថប្រយោជន៍មរណភាព ឬ ពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍

ជួយសម្រួលបន្ទុកហិរញ្ញវត្ថុគ្រួសាររបស់អ្នកភ្លាមៗ ក្នុងករណីអ្នកបានជួបគ្រោះអកុសលណាមួយ។



៤. ប្រាក់ចំណូលគ្រួសារប្រចាំឆ្នាំ

ជួយសម្រួលបន្ទុកហិរញ្ញវត្ថុគ្រួសាររបស់អ្នកជាទៀងទាត់ ប្រសិនបើគ្មានវត្តមានរបស់អ្នក។



៥. ការលើកលែងការបង់បុព្វលាភ

រាល់បុព្វលាភដែលនៅសល់នឹងត្រូវបានលើកលែង ក្នុងករណីមរណភាព ឬ ពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍នៃម្ចាស់ប័ណ្ណសន្សំរ៉ាប់រង។



Dai-ichi Life
នៅក្បែរអ្នកជានិច្ច

អំពីក្រុមហ៊ុន

ក្រុមហ៊ុន ជាយ អ៊ុយ ឡាយហ្វ អ៊ិនស្យូរ៉ង់ស៍ (ខេមបូឌា) ម.ក Dai-ichi Life Insurance (Cambodia) PLC. ("Dai-ichi Life") ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Dai-ichi Life Holdings, Inc. ("DLHD") ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេក្នុងប្រទេសជប៉ុន មានប្រវត្តិជាង 117 ឆ្នាំ ចាប់តាំងពីក្រុមហ៊ុននេះបានបង្កើតឡើងក្នុងឆ្នាំ 1902 មកម្ល៉េះ។ DLHD ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដំបូងគេបំផុតក្នុងប្រទេសជប៉ុន និងបានចុះបញ្ជីនៅក្នុងទីផ្សារភាគហ៊ុន Tokyo Stock Exchange ក្នុងឆ្នាំ 2010។

ចាប់តាំងពីបង្កើតក្រុមហ៊ុន DLHD ក្នុងឆ្នាំ 1902 មក យើងបានប្តេជ្ញានៅក្បែរអតិថិជនរបស់យើងជានិច្ច និងមនុស្សជាទីស្រឡាញ់ក្នុងជីវិតរបស់ពួកគាត់ និងខិតខំប្រឹងប្រែងរួមគ្នាដើម្បីផ្តល់ជូននូវ "ភាពស្ងប់ចិត្ត" ក្រោមទស្សនៈ "អតិថិជនជាចម្បង"។ ក្រុមហ៊ុនបានរួមចំណែកផ្តល់ជូននូវភាពស្ងប់ចិត្តតាមរយៈការផ្តល់សេវាធានារ៉ាប់រងអាយុជីវិត និងសេវាហិរញ្ញវត្ថុផ្សេងៗដល់សហគមន៍ក្នុងមូលដ្ឋាន។ ក្នុងនាមជាក្រុមហ៊ុន DLHD យើងនឹងនៅក្បែរអតិថិជនរបស់យើង និងមនុស្សដែលពួកគាត់ស្រឡាញ់។

ក្រុមហ៊ុន Dai-ichi Life Insurance (Cambodia) PLC.

អគារវឌ្ឍនៈកាពីតាល ជាន់ទី 06 ការិយាល័យលេខ 0601 & 0610-0612, 66 មហាវិថីព្រះមុនីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

សម្រាប់ព័ត៌មានបន្ថែម
023 955 333

លេខទូរសព្ទមិនគិតថ្លៃ ៖ **1800 201 202**

www.dai-ichilife.com.kh | daiichilife.cambodia

ធានាអនាគតកូនរបស់អ្នកជាមួយនឹង
គម្រោង "Family Shield"



Dai-ichi Life
នៅក្បែរអ្នកជានិច្ច

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត
នាមុខគេមកពីប្រទេសជប៉ុន

តើខ្ញុំអាចទិញ "Family Shield" ដោយរបៀបណា?



អត្ថប្រយោជន៍	កញ្ចប់ប្រាក់	កញ្ចប់មាស	កញ្ចប់ឆ្នាំទីនៀម
1 ទឹកប្រាក់ទទួលបានតាមកាលកំណត់	US\$2,000 ¹	US\$2,000 ¹	US\$2,000 ¹
2 ទឹកប្រាក់សន្សំដែលមានការធានានៅថ្ងៃផុតកំណត់	US\$10,000	US\$10,000	US\$10,000
3 អត្ថប្រយោជន៍មរណភាព ឬ ពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ - មិនដោយសារគ្រោះថ្នាក់ចៃដន្យ ឬ - ដោយសារគ្រោះថ្នាក់ចៃដន្យ	US\$10,000 ឬ US\$20,000	US\$20,000 ឬ US\$40,000	US\$30,000 ឬ US\$60,000
4 ប្រាក់ចំណូលគ្រួសារប្រចាំឆ្នាំ ²	US\$1,000	US\$2,000	US\$3,000
5 ការលើកលែងការបង់បុព្វលាភធានារ៉ាប់រង ³	✓	✓	✓
បុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំ ⁴	US\$715*	US\$826*	US\$937*

¹ ក្នុងរយៈពេល 15 ឆ្នាំ
² នឹងត្រូវបានទូទាត់ប្រសិនបើមរណភាព ឬ ពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍របស់អ្នកត្រូវបានធានាកើតឡើង។ អត្ថប្រយោជន៍នេះនឹងត្រូវបានទូទាត់ជាមធ្យមប្រចាំឆ្នាំប្រសិនបើបុព្វលាភធានារ៉ាប់រងបន្ទាប់ បន្ទាប់ពីករណីមរណភាព ឬ ពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍បានកើតឡើងរហូតដល់ថ្ងៃបញ្ចប់នៃបុព្វលាភធានារ៉ាប់រងនេះ។
³ អត្ថប្រយោជន៍នេះត្រូវបានផ្តល់ជូនសម្រាប់ម្ចាស់បុព្វលាភធានារ៉ាប់រង ក្នុងករណីម្ចាស់បុព្វលាភធានារ៉ាប់រងជាមនុស្សផ្សេងគ្នាពីអ្នកដែលត្រូវបានធានា។
⁴ បុព្វលាភធានារ៉ាប់រងនេះត្រូវបានធានាស្របតាមអ្នកត្រូវបានធានាដែលជាមនុស្សតែម្នាក់ឯងម្នាក់ៗ និងម្ចាស់បុព្វលាភធានារ៉ាប់រង និងដែលមានអាយុ 35 ឆ្នាំ ក្រោយប្រសិនបើមានសុខភាពស្តង់ដារ។ អ្នកត្រូវបានធានាជាមនុស្សតែម្នាក់ៗនៃគម្រោងសម្រាប់ការសិក្សា គម្រោងការការពារគ្រួសារ និងគម្រោងប្រាក់ចំណូលគ្រួសារ។
 * ដើម្បីផ្តល់ភាពងាយស្រួល បុព្វលាភធានារ៉ាប់រងត្រូវបានបង្ហាញជាចំនួនគត់នៅក្នុងខិតបណ្ណាញផ្សព្វផ្សាយនេះ។
 សម្គាល់៖ អ្នកត្រូវបានធានានៃគម្រោង Family Shield គឺជាមនុស្សតែម្នាក់ (ជាមនុស្សតែម្នាក់នៃអ្នកត្រូវបានធានានៃគម្រោងសម្រាប់ការសិក្សា គម្រោងការការពារគ្រួសារ និងគម្រោងប្រាក់ចំណូលគ្រួសារ)។

គម្រោង "Family Shield" មានលក្ខខណ្ឌដូចខាងក្រោម៖


អំពីផលិតផល	អាយុចាប់ផ្តើមរបស់អ្នកត្រូវបានធានា	ចាប់ពី 18 ឆ្នាំ ទៅ 55 ឆ្នាំ
	រយៈពេលបុព្វលាភធានារ៉ាប់រង	15 ឆ្នាំ
	ជម្រើសនៃការបង់បុព្វលាភធានារ៉ាប់រង	ប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស ឬ ប្រចាំឆ្នាំ

- ករណីដែលមិនធានា៖
- ករណីដែលមិនធានាក្នុងករណីទទួលបានមរណភាព ឬ ពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ ក្រុមហ៊ុន ដោយ អ៊ុលី ឡាយហ្វី និងមិនទូទាត់អត្ថប្រយោជន៍ធានារ៉ាប់រងនៃបុព្វលាភធានារ៉ាប់រងនេះឡើយ ប្រសិនបើមរណភាព ឬ ពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍របស់អ្នកត្រូវបានធានារ៉ាប់រងកើតឡើង ដោយមូលហេតុណាមួយ ទោះបីដោយផ្ទាល់ ឬ ដោយប្រយោលក្តីក្នុងចំណោមហេតុការណ៍ដូចខាងក្រោម៖
 - អត្តឃាត ដោយមិនគិតពីស្ថានភាពបញ្ហាស្មារតីរបស់អ្នកត្រូវបានធានារ៉ាប់រងក្នុងរយៈពេល 2 (ពីរ) ឆ្នាំគិតចាប់ពីកាលបរិច្ឆេទចាប់ផ្តើមបុព្វលាភធានារ៉ាប់រង ឬ កាលបរិច្ឆេទការចាប់ផ្តើមមានសុពលភាពនៃការបន្តសុពលភាពឡើងវិញ ដោយយកកាលបរិច្ឆេទចុងក្រោយគេ ឬ
 - ការឆ្លងមេរោគអេដស៍ ជំងឺអេដស៍ និងជំងឺដែលពាក់ព័ន្ធនឹងជំងឺអេដស៍ ឬ
 - ប្រើប្រាស់ថ្នាំញៀន ឬ សារធាតុញៀនដែលខុសច្បាប់ផ្សេងៗ ឬ
 - យ. ការដោះដូរឧបករណ៍ដែលប្រើប្រាស់បុព្វលាភធានារ៉ាប់រង អ្នកត្រូវបានធានារ៉ាប់រង ឬ អ្នកទទួលបាន ឬ
 - ពិការភាពដែលកើតឡើងមុនកាលបរិច្ឆេទចាប់ផ្តើមបុព្វលាភធានារ៉ាប់រង ឬ កាលបរិច្ឆេទបន្តសុពលភាពឡើងវិញ។

▼ សូមមើលបញ្ញត្តិបុព្វលាភធានារ៉ាប់រងសម្រាប់ ខ និងលក្ខខណ្ឌពេញលេញ



តើ Family Shield មានដំណើរការយ៉ាងដូចម្តេច?



- ទឹកប្រាក់សំណងស្មើនឹង **US\$30,000** នឹងត្រូវបានទូទាត់តែម្តងគត់ប្រសិនបើមរណភាព ឬ TPD មិនបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ ឬ
- ទឹកប្រាក់សំណងស្មើនឹង **US\$60,000** នឹងត្រូវបានទូទាត់តែម្តងគត់ប្រសិនបើមរណភាព ឬ TPD បណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ

សម្គាល់៖ ដើម្បីជាការងាយស្រួលបុព្វលាភរ៉ាប់រងត្រូវបានបង្ហាញជាចំនួនគត់នៅក្នុងខិតបណ្ណាញផ្សព្វផ្សាយនេះ

សម្គាល់	អត្ថប្រយោជន៍បណ្ណសន្យារ៉ាប់រង	ទំហំទឹកប្រាក់
សម្លេងនៃអត្ថប្រយោជន៍	ទោះមាន ឬ មិនមានមរណភាព ឬ TPD	នឹងត្រូវបានទូទាត់ជូននៅចុងឆ្នាំទី 3, 6, 9, និង 12, សរុបជាទឹកប្រាក់ចំនួន US\$2,000
		US\$10,000
	អត្ថប្រយោជន៍មរណភាព ឬ ពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍	• ទឹកប្រាក់ US\$30,000 នឹងត្រូវបានទូទាត់តែម្តងគត់ ក្នុងករណីមិនបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ⁵ ឬ • ទឹកប្រាក់ US\$60,000 នឹងត្រូវបានទូទាត់តែម្តងគត់ ក្នុងករណីបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ⁷
ចំណូលគ្រួសារប្រចាំឆ្នាំ ⁸		ទឹកប្រាក់ US\$3,000 នឹងត្រូវបានទូទាត់ជាមធ្យមប្រចាំឆ្នាំ ចាប់ពីថ្ងៃខួបបណ្ណសន្យារ៉ាប់រងបន្ទាប់ បន្ទាប់ពីមរណភាព ឬ TPD បានកើតឡើងរហូតដល់ថ្ងៃផុតកំណត់នៃបណ្ណសន្យារ៉ាប់រង។

⁵ នឹងត្រូវបានទូទាត់តែម្តងគត់សម្រាប់ការសិក្សា។
⁶ ទឹកប្រាក់ US\$5,000 នឹងត្រូវបានទូទាត់ពីគម្រោងសម្រាប់ការសិក្សា និងទឹកប្រាក់ US\$25,000 នឹងត្រូវបានទូទាត់ពីគម្រោងការការពារគ្រួសារ។
⁷ ទឹកប្រាក់ US\$10,000 នឹងត្រូវបានទូទាត់ពីគម្រោងសម្រាប់ការសិក្សា និងទឹកប្រាក់ US\$50,000 នឹងត្រូវបានទូទាត់ពីគម្រោងការការពារគ្រួសារ។
⁸ នឹងត្រូវបានទូទាត់ពីគម្រោងប្រាក់ចំណូលគ្រួសារ។
 បញ្ជាក់៖ ក្នុងឧទាហរណ៍ខាងលើអ្នកត្រូវបានធានារ៉ាប់រង គឺជាមនុស្សតែម្នាក់នៃគម្រោងសម្រាប់ការសិក្សា គម្រោងការការពារគ្រួសារ និងគម្រោងប្រាក់ចំណូលគ្រួសារ។

- ករណីដែលមិនធានាក្នុងករណីទទួលបានមរណភាព ឬ ពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍បណ្តាលពីគ្រោះថ្នាក់ចៃដន្យ បន្ថែមលើចំណុចទី 1 ក្រុមហ៊ុន ដោយ អ៊ុលី ឡាយហ្វី និងមិនទូទាត់អត្ថប្រយោជន៍មរណភាពដោយសារគ្រោះថ្នាក់ ឬ TPD បណ្តាលពីគ្រោះថ្នាក់ចៃដន្យស្របតាមបណ្ណសន្យារ៉ាប់រងនេះឡើយ ប្រសិនបើមរណភាព ឬ TPD របស់អ្នកត្រូវបានធានារ៉ាប់រងដែលកើតឡើងដោយសារគ្រោះថ្នាក់ចៃដន្យណាមួយ ទោះបីដោយផ្ទាល់ ឬ ដោយប្រយោលក្តីក្នុងចំណោមហេតុការណ៍ដូចខាងក្រោម៖
- សង្គ្រាម (ប្រកាស ឬ មិនបានប្រកាស) ភាពចលាចល ឬ ប្រតិបត្តិការសង្គ្រាម សង្គ្រាមស៊ីវិល ការបោះបោរ ឬ ភាពវឹកវរស៊ីវិលក្នុងប្រទេស ឬ កុប្បកម្ម ឬ ក្នុងកម្ពុជា
- គ្រឿងផ្ទុះ ឬ វិទ្យុសកម្មដោយសារតែអាវុធ អាត្មធិបតេយ្យ ឬ អាវុធគីមី ឧបករណ៍ ឬ គ្រឿងផ្ទុះកែច្នៃ ឬ
- មរណភាព ឬ ពិការភាពទាំងស្រុង ឧបករណ៍ ឬ ដោយសារតែអ្នកត្រូវបានធានារ៉ាប់រងស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬ ថ្នាំញៀន ឬ យ. ការដោះដូរឧបករណ៍ដែលប្រើប្រាស់បុព្វលាភធានារ៉ាប់រង អ្នកត្រូវបានធានារ៉ាប់រង ឬ អ្នកទទួលបាន ឬ
- សកម្មភាពបោះបោរ ឬ អាសាមចរណ៍នានា លើកលែងតែការធ្វើដំណើរប្រាក់តាមយន្តហោះ ដែលមានអាជ្ញាបណ្ណត្រឹមត្រូវមានលក្ខណៈពាណិជ្ជកម្ម និងមានកាលកំណត់នៃការធ្វើដំណើរ។

► ករណីមរណភាពជាអនីតិជន នោះអត្ថប្រយោជន៍មរណភាពដែលត្រូវទូទាត់មានដូចខាងក្រោម៖

អាយុគិតត្រឹមថ្ងៃខែឆ្នាំកំណត់ចុងក្រោយ	អត្ថប្រយោជន៍មរណភាព ករណីអនីតិជនដែលនឹងត្រូវទូទាត់
1 ឆ្នាំ	40%
2 ឆ្នាំ	60%
3 ឆ្នាំ	80%
ចាប់ពី 4 ឆ្នាំឡើងទៅ	100%

ករណីពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ អនុវត្តចំពោះតែអ្នកត្រូវបានធានារ៉ាប់រងដែលមានអាយុចាប់ផ្តើម ចាប់ពី 18 (ដប់ប្រាំបី) ឆ្នាំតែប៉ុណ្ណោះ។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់អ្នករៀបចំផែនការហិរញ្ញវត្ថុ/ទីប្រឹក្សាហិរញ្ញវត្ថុរបស់អ្នក